



សូមរក្សាធានារ៉ាប់រង Foster Care Alumni របស់អ្នកឱ្យបន្តសកម្ម

រក្សាទំនាក់ទំនង រក្សាការធានា!



ធ្វើបច្ចុប្បន្នភាព និងឆ្លើយតបនឹងការជូនដំណឹងឱ្យទាន់ពេលវេលានឹងជួយអ្នកជៀសវាងការបាត់បង់ Apple (Medicaid) របស់អ្នកសម្រាប់ការធានារ៉ាប់រងអតីតនិស្សិតថែទាំកូនចិញ្ចឹម។

តើខ្ញុំបន្តធានារ៉ាប់រងរបស់ខ្ញុំឱ្យមានសកម្មភាព ដោយរបៀបណា?

ប្រសិនបើសំបុត្ររបស់អ្នកត្រូវបានធ្វើត្រលប់ ឬព័ត៌មានទំនាក់ទំនងរបស់អ្នកមិនទាន់សម័យទេ Apple Health របស់អ្នកសម្រាប់ធានារ៉ាប់រងអតីតនិស្សិតថែទាំកុមារអាចបិទ។

ដើម្បីជៀសវាងការរំខាន ជ្រើសរើសអ៊ីមែលតាមវិធីដែលអ្នកចូលចិត្តដើម្បីទទួលបានការជូនដំណឹង និងរក្សាព័ត៌មានលម្អិតទំនាក់ទំនងរបស់អ្នកបច្ចុប្បន្ននៅក្នុង Washington Healthplanfinder ៖

1. ស្កេន QR កូដ នៅខាងស្តាំ ឬឡូកចូលទៅក្នុងគណនី Washington Healthplanfinder របស់អ្នកនៅ wahealthplanfinder.org។
2. ចូលទៅចំណូលចិត្តទំនាក់ទំនងរបស់អ្នក ហើយជ្រើសរើសអ៊ីមែល។
3. សូមប្រាកដថាអាសយដ្ឋានប្រៃសណីយ៍ លេខទូរសព្ទ និងអ៊ីមែលរបស់អ្នកទាន់សម័យ។

ជ្រើសរើសអ៊ីមែលជួយឱ្យអ្នកទទួលបានការធ្វើបច្ចុប្បន្នភាពសំខាន់ៗទាន់ពេលវេលា ជាពិសេស ប្រសិនបើអ្នកផ្លាស់ទីចេញ ឬមិនបានត្រួតពិនិត្យសំបុត្ររបស់អ្នកជាប្រចាំ។ វាក៏ជាវិធីងាយស្រួលបំផុតដើម្បីរក្សាទំនាក់ទំនង និងរក្សាការធានារ៉ាប់រង។

តើខ្ញុំធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់ខ្ញុំដោយរបៀបណា?

អ្នកមានជម្រើសជាច្រើនដើម្បីធ្វើបច្ចុប្បន្នភាពរបស់អ្នក៖

តាមអនឡាញ៖ ចូលទៅ Washington Healthplanfinder - ឡូកចូល ហើយជ្រើសរើស “រាយការណ៍ការផ្លាស់ប្តូរប្រាក់ចំណូល ឬគ្រួសារ”។

ទូរសព្ទ៖ ទូរសព្ទទៅក្រុមគាំទ្រការសុំកូនចិញ្ចឹមការថែទាំកូនចិញ្ចឹមនៅលេខ 1-800-562-3022 (លេខបន្ថែម 15480)

អ៊ីមែល៖ fcas@hca.wa.gov

ស្កេន QR កូដ ហើយធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកនាថ្ងៃនេះ!